

មេរៀនទី ១

អ្នកបានចាប់ផ្តើមជីវិតថ្មី

You Have Begun a New Life

តើមានរឿងអ្វីកើតឡើង នៅពេលដង្កូវមេអំបៅក្លាយទៅជាមេអំបៅ? តើគ្រាប់ពូជក្លាយទៅជាដើមឈើមួយដ៏ធំយ៉ាងដូចម្តេចដែរ? ជីវិតធម្មជាតិកំពុងតែធ្វើការនៅក្នុងនោះ ហើយវាបង្កើតឱ្យមានការផ្លាស់ប្តូរដ៏អស្ចារ្យ។ ឥឡូវនេះ អ្នកជាគ្រីស្ទបរិស័ទ ដូច្នោះ ជីវិតខាងវិញ្ញាណកំពុងធ្វើការក្នុងអ្នក។ ការផ្លាស់ប្តូរនឹងកើតឡើងខ្លាំងជាងអ្វីដែលបានកើតឡើងចំពោះដង្កូវមេអំបៅ ឬ គ្រាប់ពូជទៅទៀត។ ព្រះជាម្ចាស់កំពុងតែចាប់ផ្តើមធ្វើឱ្យអ្នកមានលក្ខណៈដូចព្រះយេស៊ូគ្រីស្ទ គឺជាព្រះបុត្រារបស់ព្រះអង្គ!

ដូចគ្នានឹងមេអំបៅដែរ ឥឡូវនេះ អ្នកនឹងអរសប្បាយនឹងសេរីភាពថ្មីដើម្បីទទួលបានផែនការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់សម្រាប់ជីវិតអ្នក។ ដូចដើមឈើដែរអ្នកនឹងរីកចម្រើនរឹងមាំ និងបង្កើតផលផ្លែ។ ហេតុការណ៍ទាំងអស់នេះនឹងកើតឡើងពីព្រោះអ្នកបានកើតក្នុងគ្រួសាររបស់ព្រះជាម្ចាស់។ ឥឡូវនេះ អ្នកជាកូនរបស់ព្រះអង្គតាមរបៀបមួយពិសេស។

ក្នុងមេរៀនដំបូងនេះ អ្នកនឹងពិនិត្យមើលអ្វីដែលព្រះគម្ពីរសរសេរអំពីការផ្លាស់ប្តូរដែលបានកើតឡើងសម្រាប់អ្នក។ អ្នកនឹងរៀនអំពីអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវថ្មីរបស់អ្នក។ អ្នកនឹងរកឃើញគ្រួសារថ្មីដែលអ្នកទើបនឹងបានចូលរួមជាមួយ។ អ្នកនឹងរកឃើញទំនាក់ទំនងថ្មីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យឱ្យអ្នកកសាង ជាមួយបងប្អូនប្រុសស្រីរបស់អ្នក នៅក្នុងព្រះអម្ចាស់ ។

គម្រោង

ក. តើមានអ្វីកើតឡើង? What Happened?

ខ. តើអ្នកត្រូវធ្វើដូចម្តេចចំពោះការកើតឡើង? What Must You Do About It?

គ. គ្រួសារថ្មីរបស់បងប្អូន Your New Family

គោលដៅ

១. ស្វែងយល់ពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីការផ្លាស់ប្តូរដែលកើតឡើងក្នុងជីវិតអ្នក។

២. ប្រាប់ពីជំហានដែលអ្នកត្រូវធ្វើដើម្បីឱ្យរឹងមាំក្នុងនាមជាគ្រិស្តបរិស័ទ។

៣. រៀបរាប់អំពីជីវិតថ្មីដែលអ្នកមាន ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។

ក. តើមានអ្វីកើតឡើង? What Happened?

គោលដៅទី១. ស្វែងរកអ្វីដែលព្រះគម្ពីរបង្រៀនអំពីការផ្លាស់ប្តូរដែលកើតឡើងក្នុងជីវិតអ្នក។

នៅពេលដែលអ្នកបានទទួលព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះរបស់អ្នក អ្នកបានចាប់ផ្តើមជីវិតថ្មី។ ព្រះអង្គជាអ្នកដែលផ្តល់ជីវិតដ៏មានអំណរហូរហៀរ និងអស្ចារ្យដែលគ្មានទីបញ្ចប់ឡើយ។ អ្នកបានថ្វាយជីវិតរបស់អ្នកទាំងអស់រួមទាំងអំពើបាប និងបរាជ័យទាំងអស់ទៅចំពោះព្រះអង្គ ហើយព្រះអង្គបានប្រទានជីវិត ដែលមានជ័យជម្នះលើអំពើបាបដល់អ្នកវិញ។ អ្នកបានចាប់ផ្តើមជីវិតមួយដែលពេញដោយអភ័យឯកសិទ្ធិដ៏រុងរឿង ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។

លំហាត់អនុវត្ត

១ ជីវិតថ្មីរបស់អ្នកបានមកពី

ក) ការខំព្យាយាមធ្វើជាគ្រិស្តបរិស័ទ។

ខ) ព្រះយេស៊ូគ្រិស្ត ជាព្រះដែលផ្តល់ជីវិត។

គ) ការចូលរួមក្រុមជំនុំ។

២ អ្នកបានចាប់ផ្តើមជីវិតថ្មីរបស់អ្នក

ក) នៅពេលអ្នកបានទទួលព្រះយេស៊ូគ្រិស្តជាព្រះសង្គ្រោះ។

ខ) នៅក្រោយពេលអ្នកបានយល់អ្វីៗទាំងអស់អំពីការធ្វើជាគ្រិស្តបរិស័ទ។

គ) នៅពេលអ្នកសម្រេចចិត្តធ្វើជាមនុស្សល្អជាងមុន។

អ្នកមានជីវិតថ្មីនេះ ពីព្រោះព្រះយេស៊ូគង់នៅក្នុងអ្នក។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់(ព្រះគម្ពីរ) បានប្រាប់យើងអំពីសេចក្តីពិតនេះ ។

ព្រះជាម្ចាស់សព្វព្រះហឫទ័យអោយប្រជាជនដ៏វិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគំរោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺព្រះគ្រីស្ទគង់នៅក្នុងបងប្អូន ព្រះអង្គប្រទានអោយបងប្អូនមានសង្ឃឹមថានឹងបានទទួលសិរីរុងរឿងរបស់ព្រះអង្គ។ (កូរិនថូស ១:២៧)

ចំណាំ: នៅខាងដើមនៃខយោងដែលអ្នកទើបតែអាននេះ(កូរិនថូស ១:២៧) ប្រាប់អ្នកពីកន្លែងដែលអ្នកអាចរកឃើញការដកស្រង់ក្នុងព្រះគម្ពីររបស់អ្នក។ វាប្រាប់ឈ្មោះនៃកណ្តាគម្ពីរនោះ លេខនៃជំពូក និងលេខនៃខតម្ពីរនោះ។

លំហាត់អនុវត្ត

៣ អ្នករៀនអំពីជីវិតដែលមកពីព្រះយេស៊ូគ្រីស្ទដែលគង់នៅក្នុងអ្នកតាមរយៈ:

- ក) វិទ្យាសាស្ត្រ និងទស្សនវិទ្យា
- ខ) សាសនាផ្សេងៗ
- គ) ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺព្រះគម្ពីរ

ព្រះគ្រីស្ទដែលគង់នៅក្នុងអ្នក ធ្វើឱ្យអ្នកក្លាយទៅជាគ្រីស្ទបរិសុទ្ធនោះ។ មនុស្សមួយចំនួនគិតថា ជីវិតគ្រីស្ទបរិសុទ្ធជាជីវិតដែលជាប់គុក និងគួរឱ្យធុញទ្រាន់។ ពួកគេគិតថា វាជាការរក្សានូវក្រឹត្យវិន័យច្រើនពេក។ ពួកគេយល់ខុសទាំងស្រុងហើយ! ជីវិតថ្មីរបស់អ្នកក្នុងព្រះគ្រីស្ទនឹងសម្បូរហូរហៀរជាងពេញលេញជាង និងសប្បាយជាងអ្វីដែលអ្នកមិនធ្លាប់គិតពីមុនមកទៅទៀត។ ព្រះយេស៊ូមានព្រះបន្ទូលក្នុងគម្ពីរ "ខ្ញុំមកដើម្បីអោយមនុស្សលោកមានជីវិត ហើយអោយគេមានជីវិតពេញបរិបូណ៌" ។ (យ៉ូហាន១០:១០)

លំហាត់អនុវត្ត

៤ សូមអានព្រះបន្ទូលរបស់ព្រះយេស៊ូក្នុង យ៉ូហាន១០:១០ ឱ្យបានច្រើនដងរហូតដល់អ្នកអាចចងចាំព្រះបន្ទូលនេះបាន។

៥ ព្រះយេស៊ូគ្រីស្ទយាងមកដើម្បី

- ក) ដាក់ទោសសម្រាប់អំពើបាបរបស់អ្នក
- ខ) ប្រទានជីវិតពេញបរិបូណ៌
- គ) ប្រទានក្រឹត្យវិន័យ និងច្បាប់

នៅក្នុងជីវិតថ្មីដែលព្រះយេស៊ូវប្រទានឱ្យអ្នកអ្នកនឹងរកឃើញការយល់ដឹងថ្មី ទស្សនវិស័យថ្មី គោលដៅថ្មី និងគោលបំណងថ្មីសម្រាប់ការរស់នៅ។ បន្ទុកនៃកំហុសត្រូវបានដកចេញ ហើយអំពើបាបរបស់អ្នកត្រូវបានលើកលែងទោសឱ្យ។ សេចក្តីស្រឡាញ់ថ្មីចំពោះព្រះជាម្ចាស់ និងអ្នកដទៃបានបំពេញចិត្តរបស់អ្នកដោយនាំឱ្យអ្នកមានសេចក្តីសុខសាន្តនិងអំណរ។ អ្នកសប្បាយរីករាយជាមួយនឹងអ្វីៗទាំងអស់ដែលល្អ និងមានសោភ័ណភាព និងអារម្មណ៍ថ្មីអំពីវត្តមានប្រទានភាព និងសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់។ បំណងចិត្តថ្មីធ្វើដើម្បីឱ្យព្រះជាម្ចាស់គាប់ព្រះហឫទ័យ និងជួយអ្នកដទៃគឺចាប់ផ្តើមផ្លាស់ប្តូរទិសដៅនៃសកម្មភាពទាំងអស់របស់អ្នក។

នៅពេលដង្កូវមេអំបៅក្លាយទៅជាមេអំបៅ នោះវាអាចធ្វើអ្វីដែលវាមិនធ្លាប់បានធ្វើពីមុន។ វាអាចហើរហួសពីកន្លែងដែលវាធ្លាប់រារាំងពីមុន។ អ្នកបានឆ្លងកាត់ការផ្លាស់ប្តូរដ៏អស្ចារ្យជាងនេះទៅទៀត។ ការផ្លាស់ប្តូរដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រទានធ្វើនៅក្នុងអ្នកប៉ះពាល់អ្វីៗគ្រប់យ៉ាង។ តាមពិត អ្នកបានឆ្លងផុតពីសេចក្តីស្លាប់ទៅកាន់ជីវិត អ្នកលែងជាអ្នកមានបាបដែលជាប់ទោសទៀតហើយ។ អ្នកបានទទួលការលើកលែងទោសពីព្រះជាម្ចាស់ ហើយឥឡូវនេះជាកូនរបស់ព្រះអង្គ។ ឥឡូវនេះ អ្នកមានជីវិតមួយដែលមានសេរីភាព និងអំណរពិតប្រាកដ។

លំហាត់អនុវត្តន៍

៦ សូមសរសេររបៀបមួយដោយពាក្យពេចន៍ផ្ទាល់របស់អ្នក ដែលជីវិតរបស់អ្នកបានផ្លាស់ប្តូរ ដោយសារតែអ្នកបានទទួលជឿព្រះយេស៊ូវជាព្រះសង្គ្រោះរបស់អ្នក ។

.....

.....

៧ នៅពេលអ្នកកើតចូលទៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់ អ្នកបានចាប់ផ្តើមជីវិតដែល

- ក) រួចផុតពីគ្រប់បញ្ហាទាំងអស់ ។
- ខ) មានសេរីភាពធ្វើអ្វីៗតាមដែលអ្នកពេញចិត្ត ។
- គ) ស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃទៀត ។

ខ. តើអ្នកត្រូវធ្វើដូចម្តេចចំពោះការកើតឡើង? What Must You Do About It?

គោលដៅទី២. ប្រាប់ដំបូងដែលអ្នកត្រូវប្រកាន់យក ដើម្បីរីកចម្រើនក្នុងនាមជាគ្រីស្ទបរិស័ទ។

ក្នុងនាមជាទារកដែលទើបនឹងកើត ក្នុងគ្រួសាររបស់ព្រះជាម្ចាស់ អ្នកនឹងរីករាយជាមួយការថែរក្សា និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ អ្នកក៏ត្រូវទទួលយកការទំនុកបម្រុងដែលព្រះអង្គបានធ្វើដើម្បីឱ្យអ្នកមានសុខភាពល្អ និងមាន

ជំនឿរឹងមាំផងដែរ។ ព្រះអង្គបានប្រទានឱ្យអ្នកមាននិស្ស័យថ្មីមួយ ហើយឥឡូវនេះអ្នកត្រូវបំពេញតួនាទីរបស់អ្នកដើម្បី
អភិវឌ្ឍចរិតលក្ខណៈនេះ។

សៀវភៅនេះ នឹងជួយអ្នកអភិវឌ្ឍនិស្ស័យថ្មីរបស់អ្នក។ នៅពេលអ្នកសិក្សាមេរៀនទាំងនេះអ្នកនឹងរៀនអំពីអភ័យ
ឯកសិទ្ធិ និងតួនាទីថ្មីរបស់អ្នកក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។ សូមរីករាយឱ្យបានពេញលេញនៅក្នុងអំឡុងពេលដែល
អ្នករស់នៅលើផែនដីនេះ។ បន្ទាប់មក នៅថ្ងៃមួយព្រះយេស៊ូវនឹងយកអ្នកទៅរស់នៅជាមួយព្រះអង្គនៅស្ថានបរមសុខជា
លំនៅមួយដែលអស្ចារ្យខ្លាំងជាងអ្វីៗទាំងអស់នៅលើផែនដីនេះ។

កិច្ចការសំខាន់ដែលអ្នកត្រូវធ្វើគឺថា អ្នកត្រូវរក្សាទំនាក់ទំនងជាមួយព្រះគ្រីស្ទ និងលូតលាស់រឹងមាំនៅក្នុងជីវិតដែល
ព្រះអង្គប្រទានឱ្យ ។ ព្រះយេស៊ូវមានព្រះបន្ទូលថា “ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ...បើជាប់ពីខ្ញុំ
អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ” (យ៉ូហាន ១៥:៤-៥)។ លោកប៉ូលបានលើកទឹកចិត្តថា “ដូច្នេះ បើបងប្អូនបានទទួល
ព្រះគ្រីស្ទយេស៊ូវ ទុកជាព្រះអម្ចាស់យ៉ាងណាហើយចូររស់នៅរួមជាមួយព្រះអង្គយ៉ាងនោះតទៅទៀតទៅ។ ចូរចាក់បូស និង
កសាងជីវិតលើព្រះអង្គ ចូររក្សាជំនឿអោយបានរឹងមាំ រៀនសូត្រសេចក្តីប្រៀនប្រដៅ ដែលបងប្អូនបានទទួល ហើយត្រូវ
អរព្រះគុណព្រះជាម្ចាស់អោយបានច្រើនលើសលប់” (កូរិនថុស ២:៦-៧)។

លំហាត់អនុវត្ត

៨ មុខវិជ្ជានេះមានគោលបំណងជួយអ្នក

- ក) ពិភាក្សាអំពីសាសនា។
- ខ) រៀនអំពីវិន័យដែលគ្រីស្ទបរិស័ទត្រូវប្រតិបត្តិតាម។
- គ) រីករាយនឹងអភ័យឯកសិទ្ធិទាំងអស់ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។

៩ អ្នកអភិវឌ្ឍនិស្ស័យថ្មីរបស់អ្នកក្នុងនាមជាគ្រីស្ទបរិស័ទតាមរយៈ

- ក) ការរក្សាទំនាក់ទំនងជាមួយព្រះគ្រីស្ទ។
- ខ) ការខំព្យាយាមធ្វើឱ្យដូចព្រះយេស៊ូវ។
- គ) ការប្រព្រឹត្តដូចគ្រីស្ទបរិស័ទដទៃទៀត។

គ. គ្រួសារថ្មីរបស់អ្នក Your New Family

គោលដៅទី៣. ពណ៌នាទំនាក់ទំនងថ្មីដែលអ្នកមានក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។

ព្រះជាម្ចាស់ជាព្រះបិតារបស់អ្នក God Is Your Father

ព្រះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតសាកលលោកនេះ ឥឡូវនេះព្រះអង្គជាព្រះបិតាដែលពេញដោយសេចក្តីស្រឡាញ់របស់អ្នក។ សូមកុំគិតថាព្រះអង្គតឹងរឹង និងនៅឆ្ងាយពីអ្នក។ ឥឡូវនេះ ព្រះអង្គគង់នៅជិតអ្នកបង្ហើយចង់ជួយអ្នកជាខ្លាំងនៅក្នុងគ្រប់បញ្ហាទាំងអស់។

ឥឡូវនេះ អ្នកជាកូនរបស់ព្រះជាម្ចាស់ ហើយព្រះបិតារបស់អ្នកចង់ឱ្យអ្នកនិយាយទៅកាន់ព្រះអង្គដោយស្ម័គ្រចិត្តស្ម័គ្រចិត្ត និងជឿជាក់ដូចជាកូននិយាយជាមួយឪពុកដែលយល់ចិត្ត និងសប្បុរសដែរ។ សូមនិយាយអ្វីៗទៅកាន់ព្រះអង្គតាមរយៈការអធិស្ឋានជារៀងរាល់ថ្ងៃ នៅគ្រប់ពេលវេលាទាំងអស់ គឺនៅពេលថ្ងៃ ឬ ពេលយប់។ សូមប្រាប់ព្រះអង្គអំពីបញ្ហាទាំងប៉ុន្មានរបស់អ្នក។ អរព្រះគុណព្រះអង្គសម្រាប់ព្រះពររបស់ព្រះអង្គ។ ព្រះអង្គចាប់អារម្មណ៍នឹងអ្នកហើយនឹងអ្វីៗទាំងអស់ដែលផ្តល់ផលប៉ះពាល់ដល់អ្នក។ អ្នកពុំចាំបាច់ប្រើពាក្យពេចន៍ល្អៗ ឬ ការអធិស្ឋានដែលទន្ទេញចងចាំឡើយ គឺគ្រាន់តែប្រាប់ព្រះអង្គអំពីអ្វីដែលមានក្នុងចិត្តរបស់អ្នកប៉ុណ្ណោះ ។

លំហាត់អនុវត្ត

១០ នៅក្នុងជីវិតថ្មីរបស់អ្នក ព្រះជាម្ចាស់គង់នៅជាមួយអ្នក

- ក) ក្នុងនាមជាព្រះដែលនៅឆ្ងាយ។
- ខ) ក្នុងនាមជាព្រះបិតាដែលមានសេចក្តីស្រឡាញ់។
- គ) ក្នុងនាមជាចៅហ្វាយដែលទាមទារឱ្យបំពេញភារកិច្ច។

១១ ចូរគូររង្វង់ព័ទ្ធជុំវិញតួអក្សរនៅខាងមុខប្រយោគដែលផ្តល់ឧទាហរណ៍ ឬ ការពណ៌នាអំពីរបៀបដែលអ្នកអាចអធិស្ឋានថាឥឡូវនេះអ្នកមានជីវិតថ្មីក្នុងព្រះគ្រីស្ទ។

- ក) គំនិតចេញពីចិត្តរបស់អ្នក។
- ខ) ពាក្យសម្តីដែលបានជ្រើសរើសយ៉ាងហ្មត់ចត់ និងទន្ទេញចងចាំ។
- គ) តាមរយៈការចូលទៅរកព្រះបិតា ដែលគង់នៅស្ថានបរមសុខក្នុងនាមជាកូន។
- ឃ) នៅគ្រប់ពេលថ្ងៃ ឬ ពេលយប់។
- ង) ដោយដឹងថា ព្រះអង្គស្រឡាញ់អ្នក។
- ច) នៅពេលណាអ្នកនៅក្នុងអាគាររបស់ក្រុមជំនុំតែប៉ុណ្ណោះ។

ព្រះយេស៊ូគ្រីស្ទជាអ្នកច្បងរបស់អ្នក Jesus Christ Is Your Older Brother

ព្រះយេស៊ូគ្រីស្ទជាអ្នកច្បង នៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។ ព្រះអង្គស្រឡាញ់អ្នកខ្លាំងណាស់រហូតដល់ព្រះអង្គបានសោយទិវង្គតដើម្បីសង្គ្រោះអ្នក។ ឥឡូវនេះ ព្រះអង្គចង់ជួយអ្នករស់នៅក្នុងជីវិតដ៏មានអំណរដែលឈ្នះលើអំពើបាប។ ដោយសារព្រះអង្គបានប្រសូតជាមនុស្សរស់នៅលើផែនដី ព្រះអង្គដឹងអំពីបញ្ហាដែលអ្នកជួបប្រទះ។ ឥឡូវនេះ សូមអរព្រះគុណព្រះអង្គដែលបានសង្គ្រោះអ្នក និងជំនួយដែលព្រះអង្គនឹងប្រទានឱ្យអ្នករៀនរាល់ថ្ងៃ។

លំហាត់អនុវត្ត

១២ បំពេញប្រយោគខាងក្រោមតាមពាក្យពេចន៍របស់អ្នកផ្ទាល់។ ព្រះយេស៊ូគ្រីស្ទជាអ្នកច្បងរបស់ខ្ញុំដែលយល់ចិត្តខ្ញុំពីព្រោះព្រះអង្គ

.....
.....

ព្រះវិញ្ញាណដ៏វិសុទ្ធជាព្រះអង្គដ៏ជួយការពាររបស់អ្នក The Holy Spirit Is Your Helper

ព្រះវិញ្ញាណដ៏វិសុទ្ធ ជាព្រះអង្គដែលសម្តែងការអស្ចារ្យដ៏លាក់កំបាំងនៃជីវិតថ្មីនៅក្នុងអ្នក។ ព្រះអង្គបានផ្លាស់ប្តូរនិស្ស័យនៃអំពើបាបរបស់អ្នក ហើយយកអ្នកធ្វើជាកូនរបស់ព្រះជាម្ចាស់។

អ្នកនឹងត្រូវកយុទ្ធប្រឆាំងនឹងនិស្ស័យចាស់នៅពេលខ្លះ ប៉ុន្តែ ព្រះវិញ្ញាណដ៏វិសុទ្ធបានយាងមកគង់នៅក្នុងចិត្តរបស់អ្នក និងជួយអ្នក។ នៅពេលអ្នកសហការជាមួយព្រះអង្គដោយជំនឿ និងការស្តាប់បង្គាប់ ព្រះអង្គនឹងបង្រៀនអ្នកអំពីអ្វីដែលត្រូវធ្វើ និងប្រទានកម្លាំងដល់អ្នកដើម្បីសម្រេចកិច្ចការនោះ។

លំហាត់អនុវត្ត

១៣ ការអស្ចារ្យនៃជីវិតថ្មីនៅក្នុងអ្នកត្រូវបានបង្កើតឡើងដោយ

- ក) ព្រះវិញ្ញាណដ៏វិសុទ្ធ
- ខ) គ្រូផ្សាយដំណឹងល្អ
- គ) គ្រូគង្វាល

១៤ គោលបំណងរបស់ព្រះវិញ្ញាណដ៏វិសុទ្ធគឺដើម្បី

- ក) ដាក់ទោសអ្នករៀងរាល់ពេលដែលអ្នកប្រព្រឹត្តខុស។
- ខ) បង្ខំអ្នកឱ្យធ្វើអ្វីដែលព្រះជាម្ចាស់ចង់ឱ្យអ្នកធ្វើ។
- គ) គង់នៅមួយអ្នក និងជួយអ្នកធ្វើអ្វីដែលត្រឹមត្រូវ។

គ្រិស្តបរិស័ទដទៃទៀតជាបងប្អូនប្រុសស្រីរបស់អ្នក Other Christians Are Your Brothers and Sisters

គ្រិស្តបរិស័ទពិតប្រាកដគ្រប់រូបដែលបានកើតជាថ្មីជាកូនរបស់ព្រះជាម្ចាស់។ ដោយសារព្រះជាម្ចាស់ជាព្រះបិតារបស់យើង នោះយើងទាំងអស់គ្នាជាបងប្អូនប្រុសស្រីនៅក្នុងព្រះគ្រិស្ត។

គ្រិស្តបរិស័ទដែលជឿមុនសុទ្ធតែស្វាគមន៍អ្នក ជាបងប្អូនប្រុសស្រីនៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់។ ពួកគេចង់ធ្វើអ្វីៗគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីជួយអ្នករីកចម្រើនខាងព្រះវិញ្ញាណ ហើយក្លាយទៅជាគ្រិស្តបរិស័ទមានជំនឿរឹងមាំ។

នៅពេលអ្នកប្រឈមមុខនឹងបញ្ហា សូមនិយាយជាមួយគ្រូគង្វាល និងជាមួយអ្នកជឿមុនៗនៅក្នុងក្រុមជំនុំ។ ពួកគេនឹងអធិស្ឋានជាមួយអ្នកអំពីបញ្ហានោះ ហើយធ្វើអ្វីៗដែលពួកគេអាចធ្វើបានដើម្បីជួយអ្នក។

លំហាត់អនុវត្តន៍

១៥ នៅក្នុងជីវិតថ្មីរបស់អ្នក គ្រិស្តបរិស័ទដទៃទៀតគឺជាបងប្អូនប្រុសស្រីរបស់អ្នក ពីព្រោះពួកគេ

- ក) ចូលរួមកម្មវិធីថ្វាយបង្គំដែរ។
- ខ) ជឿថា សាសនាជាអ្វីដែលល្អ។
- គ) មានព្រះបិតាដែលគង់នៅស្ថានបរមសុខដូចជាអ្នកមានដែរ។

១៦ សូមបង់លេខនៃបុគ្គលនៅក្នុងគ្រួសារថ្មីរបស់អ្នក(ខាងស្តាំ) នៅមុនឃ្លានីមួយៗដែលរៀបរាប់ទំនាក់ទំនងពិសេសដែលអ្នកមានជាមួយនឹងបុគ្គលនោះ (ខាងឆ្វេង) ។

- | | |
|---|-------------------------|
|ក) រស់នៅក្នុងអ្នកដើម្បីជួយអ្នកសម្រេចបំណង | ១) ព្រះជាម្ចាស់ |
| ព្រះហឫទ័យរបស់ព្រះជាម្ចាស់ | ២) ព្រះយេស៊ូគ្រិស្ត |
|ខ) អាចចែករំលែកបញ្ហារបស់អ្នក និងអធិស្ឋានជាមួយអ្នក | ៣) ព្រះវិញ្ញាណដ៏វិសុទ្ធ |
|គ) ជារៀបច្របូររបស់អ្នកដែលយល់ចិត្តអ្នក | ៤) គ្រិស្តបរិស័ទដទៃទៀត |
|ឃ) ស្រឡាញ់អ្នក និងជាព្រះបិតារបស់អ្នក | |
|ង) សោយទិវង្គត់ដើម្បីសង្គ្រោះអ្នក | |

សូមផ្ទៀងផ្ទើររបស់អ្នក

ចម្លើយចំពោះសំណួរសិក្សារបស់អ្នក មិនត្រូវបានដាក់ជូនតាមលំដាប់លំដោយឡើយ ដើម្បីកុំឱ្យអ្នកមើលឃើញ ចម្លើយបន្ទាប់។ សូមស្វែងរកលេខដែលអ្នកត្រូវការ ហើយកុំព្យាយាមមើលមុនឱ្យសោះ។

១០ ខ) ក្នុងនាមជាព្រះបិតាដែលមានសេចក្តីស្រឡាញ់។

១ ខ) ព្រះយេស៊ូគ្រីស្ទ ជាព្រះដែលផ្តល់ជីវិត។

១១ ក) គំនិតចេញពីចិត្តរបស់អ្នក។

គ) តាមរយៈការចូលទៅក្នុងព្រះបិតាដែលគង់នៅស្ថានបរមសុខក្នុងនាមជាកូន។

ឃ) នៅគ្រប់ពេលថ្ងៃ ឬ ពេលយប់។

ង) ដោយដឹងថា ព្រះអង្គស្រឡាញ់អ្នក។

២ ក) នៅពេលអ្នកបានទទួលជឿព្រះយេស៊ូគ្រីស្ទជាព្រះសង្គ្រោះ។

១២ ចម្លើយរបស់អ្នកគួរតែមានលក្ខណៈស្រដៀងនេះ... គង់នៅលើផែនដីដូចជាមនុស្ស ហើយ ជួបប្រទះនឹងបញ្ហាដូចខ្ញុំដែរ។

៣ គ) ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺ ព្រះគម្ពីរ។

១៣ ក) ព្រះវិញ្ញាណដ៏វិសុទ្ធ។

៥ ខ) ប្រទានជីវិតពេញបរិបូណ៌។

១៤ គ) គង់នៅមួយអ្នក និងជួយអ្នកធ្វើអ្វីដែលត្រឹមត្រូវ។

៧ គ) ស្រឡាញ់ព្រះជាម្ចាស់ និងអ្នកដទៃទៀត។

១៥ គ) មានព្រះបិតាដែលគង់នៅស្ថានបរមសុខដូចអ្នកមានដែរ។

៨ គ) វិកាយនឹងអភ័យឯកសិទ្ធិទាំងអស់ក្នុងនាមជាកូនរបស់ព្រះជាម្ចាស់។

១៦ ក) ៣) ព្រះវិញ្ញាណដ៏វិសុទ្ធ។

ខ) ៤) គ្រីស្ទបរិសុទ្ធដទៃទៀត។

គ) ២) ព្រះយេស៊ូគ្រីស្ទ។

ឃ) ១) ព្រះជាម្ចាស់។

ង) ២) ព្រះយេស៊ូគ្រីស្ទ។

៩ ក) ការរក្សាទំនាក់ទំនងជាមួយព្រះគ្រីស្ទ។